

สารบัญ

หัวข้อ	หน้า
คำนำ	ก
สารบัญ	ค
บทที่ 1 บทนำ	1
1.1 ความหมายของการฟื้นฟูสิ่งแวดล้อม	1
1.2 สารมลพิษอินทรีย์ปนเปื้อนในดินและน้ำได้ดิน	3
1.3 หน่วยความเข้มข้นของสารปนเปื้อน (Contaminant concentration units)	15
1.4 ค่าความหนาแน่น และค่าความถ่วงจำเพาะของสารปนเปื้อน (Contaminant density and specific gravity)	15
1.5 สภาพละลายน้ำได้ของสารปนเปื้อน (Contaminant water solubility)	16
1.6 การละลาย (Dissolution)	17
1.7 ความเป็นกรด-เบสของสารมลพิษอินทรีย์	18
1.8 ค่าความตันไอและกฎของเอนรี (Henry's law)	20
1.9 ค่าพลังงานอิสระของปฏิกิริยา (The free energy of reaction)	22
1.10 จนศาสตร์ (Kinetics) เป็นต้นสำหรับการฟื้นฟู	24
1.11 การแบ่งส่วน (Partitioning) และ การดูดซึบ (Adsorption)	27
คำถาวรท้ายบท	34
บทที่ 2 ดินและการปนเปื้อนของสารมลพิษในดิน	35
2.1 องค์ประกอบของดิน	35
2.2 กระบวนการผุพัง (Weathering processes) และการสร้างตัวของดิน (Soil formation)	36
2.3 เนื้อดิน (Soil texture) และโครงสร้างของดิน	40
2.4 แร่ดินเหนียว (Clay minerals)	44
2.5 อินทรีย์วัตถุในดิน (Soil organic matter)	47
2.6 สัดส่วนเชิงปริมาตรและมวลของดิน	48
2.7 วิถีของสารปนเปื้อนในดิน (Fate of soil contaminants)	52
2.8 การเคลื่อนตัวของสารปนเปื้อนในดิน (Transport of contaminants in soil)	67
คำถาวรท้ายบท	71

បញ្ជី 3 នោះត្រួវគោរពនៃការគ្រប់គ្រងសារអភិវឌ្ឍន៍ត្រូវបានផ្តល់ជាបន្ទូន	73
3.1 សមបច្ចុប្បន្នរបៀបរកបារកុំរាយបែងចាយ	74
3.2 ការគ្រប់គ្រងសារអភិវឌ្ឍន៍នៃត្រូវគោរព	79
3.3 ការគ្រប់គ្រងសារអភិវឌ្ឍន៍នៃត្រូវគោរព នៅក្នុងក្រសួងការបណ្តុះបណ្តាល ហើយត្រូវបានកិច្ចការស្វែងរកដោយសារអភិវឌ្ឍន៍	87
3.4 ការបំបាត់លាក់លឿន LNLAPL និង DNAPL នៃត្រូវគោរព	92
ការចេញការណាស់របស់ក្រសួងការបណ្តុះបណ្តាលដែលត្រូវបានកិច្ចការស្វែងរក	94
បញ្ជី 4 ការគ្រប់គ្រងដោយស្វែងរកដោយសារអភិវឌ្ឍន៍	95
4.1 ការគ្រប់គ្រងដោយស្វែងរកដោយសារអភិវឌ្ឍន៍របស់ក្រសួងការបណ្តុះបណ្តាល	96
4.2 ការគ្រប់គ្រងដោយស្វែងរកដោយសារអភិវឌ្ឍន៍របស់ក្រសួងការបណ្តុះបណ្តាល	97
4.3 ការគ្រប់គ្រងដោយស្វែងរកដោយសារអភិវឌ្ឍន៍របស់ក្រសួងការបណ្តុះបណ្តាល	98
4.4 ការគ្រប់គ្រងដោយស្វែងរកដោយសារអភិវឌ្ឍន៍របស់ក្រសួងការបណ្តុះបណ្តាល	115
ការចេញការណាស់របស់ក្រសួងការបណ្តុះបណ្តាលដែលត្រូវបានកិច្ចការស្វែងរក	117
បញ្ជី 5 ការដំឡើងដុំបិទនៃអំពើដែលមានគោលបំណង	119
5.1 ការតម្លៃដុំបិទ (Capping)	119
5.2 ការស្តីពីនិងការប៊ូតការកូវ (Soil excavation)	121
5.3 ការលាស់គិត (Soil washing ឬ SW)	122
5.4 ការលាស់គិត (Soil flushing ឬ SF)	133
5.5 ការដំឡើងដុំបិទ (Pump and Treat ឬ P&T)	135
5.6 ការសកត់ឈរការិយាល័យតាមគិត (Soil vapor extraction)	144
ការចេញការណាស់របស់ក្រសួងការបណ្តុះបណ្តាលដែលត្រូវបានកិច្ចការស្វែងរក	154
បញ្ជី 6 ការគ្រប់គ្រងដោយស្វែងរកដោយសារអភិវឌ្ឍន៍ (Chemical Oxidation)	155
6.1 ការដំឡើងដុំបិទដោយស្វែងរកដោយសារអភិវឌ្ឍន៍ (H ₂ O ₂ ឬ Fenton oxidation)	157
6.2 ការដំឡើងដុំបិទដោយស្វែងរកដោយសារអភិវឌ្ឍន៍ (MnO ₄ ⁻)	164
6.3 ការដំឡើងដុំបិទដោយស្វែងរកដោយសារអភិវឌ្ឍន៍ (Ozone)	173
6.4 ការដំឡើងដុំបិទដោយស្វែងរកដោយសារអភិវឌ្ឍន៍ (Oxidative precipitation)	179
ការចេញការណាស់របស់ក្រសួងការបណ្តុះបណ្តាលដែលត្រូវបានកិច្ចការស្វែងរក	183

บทที่ 7 กำแพงปฏิกริยาชนิดซึมผ่านได้ (Permeable reactive barrier หรือ PRB)	185
7.1 คำจำกัดความของกำแพงปฏิกริยาชนิดซึมผ่านได้	185
7.2 กลไกการกำจัดสารมลพิษของกำแพงปฏิกริยาโดยโลหะเหล็กవาเลนท์คูนย์	187
7.3 บทบาทของเหล็กออกไซต์ต่อการกำจัดสารมลพิษของกำแพงปฏิกริยาโดยโลหะเหล็กవาเลนท์คูนย์	189
7.4 การออกแบบและการสร้างกำแพงปฏิกริยาชนิดซึมผ่านได้	191
7.5 ข้อดีและข้อจำกัดของการฟื้นฟูน้ำใต้ดินบนเป็นสารมลพิษอินทรีย์โดยใช้กำแพงปฏิกริยาชนิดซึมผ่านได้	211
คำนำท้ายบท	213
บทที่ 8 การฟื้นฟูทางชีวภาพ (Bioremediation)	215
8.1 การฟื้นฟูทางชีวภาพแบบนอกพื้นที่ (Ex situ bioremediation)	217
8.2 การฟื้นฟูดินที่มีการปนเปื้อนแบบในพื้นที่ (In situ bioremediation)	234
คำนำท้ายบท	238
บทที่ 9 การฟื้นฟูโดยใช้พืช (Phytoremediation)	239
9.1 กระบวนการที่เกี่ยวข้องกับการฟื้นฟูสิ่งแวดล้อมที่ปนเปื้อนสารมลพิษอินทรีย์ด้วยพืช (Phytoremediation)	239
9.2 ปัจจัยที่เกี่ยวข้องกับการนำสารมลพิษอินทรีย์ไปใช้โดยพืช	247
9.3 ข้อจำกัดของการฟื้นฟูด้วยพืช (Phytoremediation)	253
คำนำท้ายบท	256
บทที่ 10 บทสรุป	257
เอกสารอ้างอิง	259
ด้วยนี้	277